

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ពាក្យស្នើសុំចុះឈ្មោះសិក្សា

វគ្គបណ្តុះបណ្តាលគ្រៀមប្រឡង និងការប្រឡងសមត្ថភាព
ដើម្បីក្លាយជាភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក ក្នុងព្រះរាជាណាចក្រកម្ពុជា

ខ្ញុំបាទ-នាងខ្ញុំឈ្មោះ: ជាអក្សរឡាតាំង
ភេទ: សញ្ជាតិ: ថ្ងៃ ខែ ឆ្នាំកំណើត: / /
ទីកន្លែងកំណើត:
អាសយដ្ឋានបច្ចុប្បន្ន:
លេខទូរស័ព្ទ: អ៊ីម៉ែល:
កម្រិតវប្បធម៌ទូទៅ: និងកម្រិតបណ្តុះបណ្តាលមុខជំនាញ:
..... គ្រឹះស្ថានសិក្សា:

សូមគោរពជូន

ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

ដោយរូបខ្ញុំបាទ-នាងខ្ញុំ មានបំណងសុំចុះឈ្មោះចូលសិក្សាវគ្គបណ្តុះបណ្តាលគ្រៀមប្រឡង និងការប្រឡងសមត្ថភាព ដើម្បីក្លាយជាភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក ក្នុងព្រះរាជាណាចក្រកម្ពុជា ខ្ញុំបាទ-នាងខ្ញុំ សូមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី **ឯកឧត្តមទេសរដ្ឋមន្ត្រី** ដើម្បីបានចុះឈ្មោះជាបេក្ខជន ចូលរៀនវគ្គខាងលើ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៥ តទៅ។

សូមភ្ជាប់ជាមួយនូវ៖

- ១- ពាក្យស្នើសុំចុះឈ្មោះបណ្តុះបណ្តាលគ្រៀមប្រឡង
មានបិទតែមប្រៃណីយ៍ (មានគំរូស្រាប់) ចំនួន ០១ ច្បាប់
- ២- ជីវប្រវត្តិសង្ខេប មានបិទរូបថត (4x6) ចំនួន ០១ ច្បាប់
- ៣- បង្កាន់ដៃទទួលពាក្យ ចំនួន ០២ ច្បាប់
- ៤- សលាកប័ត្រឯកត្តជន (មានគំរូស្រាប់) ចំនួន ០២ ច្បាប់
- ៥- រូបថតថ្មី (4x6) ថតចំពីមុខ ចំនួន ០២ ច្បាប់
- ៦- ច្បាប់ចម្លងសញ្ញាប័ត្រដែលមានបញ្ជាក់ទទួលស្គាល់ជាផ្លូវការ
ឬលិខិតបញ្ជាក់ដែលចេញដោយស្ថាប័នមានសមត្ថកិច្ច ចំនួន ០១ ច្បាប់
- ៧- ច្បាប់ចម្លងប័ណ្ណត្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ ចំនួន ០១ ច្បាប់

ធ្វើនៅ..... ថ្ងៃទីខែ.....ឆ្នាំ ២០១៥
ហត្ថលេខា និងឈ្មោះ:

អ្នកដែលអាចទាក់ទងបានក្នុងករណីចាំបាច់៖
ឈ្មោះ:
អាសយដ្ឋាន:
.....
លេខទូរស័ព្ទ: អ៊ីម៉ែល:

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រូបថត(4x6)

ជំនម្រាបសម្រាប់សម្រេច


- ១- គោត្តនាម និងនាមខ្លួន.....ជាអក្សរឡាតាំង.....
- ២- ភេទសញ្ជាតិ..... ថ្ងៃ ខែ ឆ្នាំកំណើត/...../.....
- ៣- ទីកន្លែងកំណើត
- ៤- អាសយដ្ឋានបច្ចុប្បន្ន.....
- ៥- កម្រិតវប្បធម៌ទូទៅ.....
- ៦- កម្រិតជំនាញ
- ៧- ភាសាបរទេស និងកម្រិតយល់ដឹង
- ៨- មុខរបរបច្ចុប្បន្ន
- ៩- ស្ថានភាពគ្រួសារ : នៅលីវ មានគ្រួសារ (ឈ្មោះ ប្តី ឬប្រពន្ធ).....
- ១០- ឪពុកឈ្មោះ..... (រស់ ឬស្លាប់) មុខរបរ.....
ម្តាយឈ្មោះ..... (រស់ ឬស្លាប់) មុខរបរ.....
- ១១- បទពិសោធន៍ការងារកន្លងមក
- ១២- ព័ត៌មានផ្សេងៗ

ខ្ញុំសូមសន្យាថា ការអះអាងខាងលើនេះពិតជាត្រឹមត្រូវប្រាកដមែន។

ធ្វើនៅ.....ថ្ងៃទីខែ.....ឆ្នាំ ២០១៥

ហត្ថលេខា និងឈ្មោះសាមីខ្លួន

ក្រសួងពាណិជ្ជកម្ម



រូបថត (4x6)

សលាកមត្រង់កត្តជន

គោត្តនាម និងនាមខ្លួន ជាអក្សរឡាតាំង.....

ភេទ.....សញ្ជាតិ..... ថ្ងៃ ខែ ឆ្នាំកំណើត..... /..... /.....

ទីកន្លែងកំណើត.....

អាសយដ្ឋានបច្ចុប្បន្នរបស់បេក្ខជន.....

កម្រិតវប្បធម៌ទូទៅ.....

កម្រិតជំនាញ.....

មុខរបរបច្ចុប្បន្ន.....

ឪពុកឈ្មោះ: (រស់ ឬស្លាប់) មុខរបរ


ម្តាយឈ្មោះ: (រស់ ឬស្លាប់) មុខរបរ

បេក្ខជនត្រូវបង្ហាញសលាកមត្រង់កត្តជននេះក្នុងពេលប្រឡងជាដាច់ខាត

ធ្វើនៅ..... ថ្ងៃទី..... ខែ..... ឆ្នាំ២០១៥

ហត្ថលេខា និងឈ្មោះបេក្ខជន

ក្រសួងពាណិជ្ជកម្ម



រូបថត (4x6)

សលាកមត្រង់កត្តជន

គោត្តនាម និងនាមខ្លួន ជាអក្សរឡាតាំង.....

ភេទ.....សញ្ជាតិ..... ថ្ងៃ ខែ ឆ្នាំកំណើត..... /..... /.....

ទីកន្លែងកំណើត.....

អាសយដ្ឋានបច្ចុប្បន្នរបស់បេក្ខជន.....

កម្រិតវប្បធម៌ទូទៅ.....

កម្រិតជំនាញ.....

មុខរបរបច្ចុប្បន្ន.....

ឪពុកឈ្មោះ: (រស់ ឬស្លាប់) មុខរបរ

ម្តាយឈ្មោះ: (រស់ ឬស្លាប់) មុខរបរ

បេក្ខជនត្រូវបង្ហាញសលាកមត្រង់កត្តជននេះក្នុងពេលប្រឡងជាដាច់ខាត

ធ្វើនៅ..... ថ្ងៃទី..... ខែ..... ឆ្នាំ២០១៥

ហត្ថលេខា និងឈ្មោះបេក្ខជន

ក្រសួងពាណិជ្ជកម្ម



**បញ្ជាក់ដៃទទួលពាក្យសុំចុះឈ្មោះចូលសិក្សា
វគ្គបណ្តុះបណ្តាលគ្រៀមប្រឡង និងការប្រឡងសមត្ថភាព
ដើម្បីក្លាយជាភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក ក្នុងព្រះរាជាណាចក្រកម្ពុជា**

លេខបញ្ជី.....៣៣

បានទទួលពីឈ្មោះ:.....ជាអក្សរឡាតាំង.....

ភេទ.....សញ្ជាតិ..... ថ្ងៃ ខែ ឆ្នាំ កំណើត.....

ទីកន្លែងកំណើត.....

អាសយដ្ឋានបច្ចុប្បន្នរបស់បេក្ខជន.....


លេខទូរស័ព្ទ..... អ៊ីម៉ែល.....

នូវសំណុំលិខិតសុំចុះឈ្មោះចូលសិក្សា វគ្គបណ្តុះបណ្តាលគ្រៀមប្រឡង និងការប្រឡងសមត្ថភាព ដើម្បីក្លាយជា
ភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក ក្នុងព្រះរាជាណាចក្រកម្ពុជា។

ធ្វើនៅ..... ថ្ងៃទី..... ខែ..... ឆ្នាំ ២០១៥

ហត្ថលេខា និងឈ្មោះអ្នកទទួល

ហត្ថលេខា និងឈ្មោះបេក្ខជន



ក្រសួងពាណិជ្ជកម្ម



**បញ្ជាក់ដៃទទួលពាក្យសុំចុះឈ្មោះចូលសិក្សា
វគ្គបណ្តុះបណ្តាលគ្រៀមប្រឡង និងការប្រឡងសមត្ថភាព
ដើម្បីក្លាយជាភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក ក្នុងព្រះរាជាណាចក្រកម្ពុជា**

លេខបញ្ជី.....៣៣

បានទទួលពីឈ្មោះ:.....ជាអក្សរឡាតាំង.....

ភេទ.....សញ្ជាតិ..... ថ្ងៃ ខែ ឆ្នាំ កំណើត.....

ទីកន្លែងកំណើត.....

អាសយដ្ឋានបច្ចុប្បន្នរបស់បេក្ខជន.....

លេខទូរស័ព្ទ..... អ៊ីម៉ែល.....

នូវសំណុំលិខិតសុំចុះឈ្មោះចូលសិក្សា វគ្គបណ្តុះបណ្តាលគ្រៀមប្រឡង និងការប្រឡងសមត្ថភាព ដើម្បីក្លាយជា
ភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក ក្នុងព្រះរាជាណាចក្រកម្ពុជា។

ធ្វើនៅ..... ថ្ងៃទី..... ខែ..... ឆ្នាំ ២០១៥

ហត្ថលេខា និងឈ្មោះអ្នកទទួល

ហត្ថលេខា និងឈ្មោះបេក្ខជន

ប័ណ្ណវិភាគទាន

បានទទួលវិភាគទានពីឈ្មោះ.....ជាអក្សរឡាតាំង.....
ភេទ.....សញ្ជាតិ.....ថ្ងៃ ខែ ឆ្នាំកំណើត...../...../.....
ចំនួនទឹកប្រាក់ ជាលេខ.....ជាអក្សរ.....

ក្នុងការជួយឧបត្ថម្ភដើម្បីដំណើរការរៀបចំ វគ្គបណ្តុះបណ្តាលគ្រៀមប្រឡង និងការប្រឡងសមត្ថភាព ដើម្បីក្លាយជា
ភ្នាក់ងារ តំណាងស្របច្បាប់នៃម្ចាស់ម៉ាក ក្នុងព្រះរាជាណាចក្រកម្ពុជា។

ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ ២០១៥
ហត្ថលេខា និងឈ្មោះអ្នកទទួល